



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងមុខងារសាធារណៈ

សេចក្តីប្រកាសព័ត៌មាន
ស្តីពី

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩
និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ
ថ្ងៃអង្គារ-ពុធ ១១-១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
សណ្ឋាគារភ្នំពេញ ថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២០

ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្រសួងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត **ពេជ្រ ម៉ីន** រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ អង្គសន្និបាតនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីថ្ងៃអង្គារ-ពុធ ១១-១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ៤៣៩នាក់។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ មានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និង ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្រសួងបានកំណត់បារមីចំនួនបី ដើម្បីការពារផលប្រយោជន៍ (១)សាធារណៈ (២)ក្រសួង ស្ថាប័ន និង (៣)មន្ត្រី។ ផ្ដើមចេញពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបបានប្រកបរបរទទួលបានក្រោមដំបូលសន្តិភាព។ ដោយសារសន្តិភាពក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តតួនាទីនិងភារកិច្ចសម្រេចសមិទ្ធផលធំៗ ដូចខាងក្រោម៖

- បានកសាង និង ដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីបម្រើដល់ការងារគ្រប់គ្រងមន្ត្រីរាជការ ការអភិវឌ្ឍវិស័យមុខងារសាធារណៈ ការកែទម្រង់ប្រព័ន្ធបៀវត្ស ការកែលម្អនិងពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈ រួមមាន ព្រះរាជក្រឹត្យចំនួន១ អនុក្រឹត្យចំនួន១២ លិខិតចំនួន១
- បានដោះស្រាយករណីសំណើស្នើសុំធ្វើវិចារណកម្មមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួង ស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័នដោយផ្ដោតជាសំខាន់លើការពង្រឹងភាពជាម្ចាស់ ការទទួលខុសត្រូវ និងបន្ទាត់គណនេយ្យភាពច្បាស់លាស់របស់ក្រសួង ស្ថាប័នចំនួន២៨ករណី
- បានគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន២១៨.៤៨២នាក់ (ស្ត្រី៨៨.៧៣០នាក់ ស្មើនឹង៤០.៦១%) ក្នុងនោះ ថ្នាក់ជាតិចំនួន៤៥.៥៩៩នាក់ (ស្ត្រី១២.៩៨១នាក់ ស្មើនឹង៥.៩៤%) និងថ្នាក់ក្រោមជាតិចំនួន១៧២.៨៨៣នាក់ (ស្ត្រី៧៥.៧៤៩នាក់ ស្មើនឹង៣៤.៦៧%)។ ដោយឡែក មន្ត្រីរាជការក្របខណ្ឌ "ក" ចំនួន១១.៤៨២នាក់ (ស្ត្រី១៧.៥០៥នាក់ ស្មើនឹង៨.១៨%) ក្របខណ្ឌ "ខ" ចំនួន៧១.៣០១នាក់ (ស្ត្រី២៩.៩១២នាក់ ស្មើនឹង១៣.៦៩%) ក្របខណ្ឌ "គ" ចំនួន៧៨.៣១១នាក់ (ស្ត្រី៤០.១០២នាក់ ស្មើនឹង១៨.៣៥%) និង មន្ត្រីប្រភេទផ្សេងៗចំនួន៧.៣៨៨នាក់ (ស្ត្រី១.២១១នាក់ ស្មើនឹង០.៥៥%)

- បានអនុញ្ញាតជាគោលការណ៍ជូនក្រសួង ស្ថាប័ន ដើម្បីជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មី ចំនួន៥.៩៩៦កន្លែង និង ប្រើប្រាស់ (១)មន្ត្រីជាប់កិច្ចសន្យាចំនួន១៨.២៩២កន្លែង (២)គ្រូបង្រៀន ជាប់កិច្ចសន្យាចំនួន៧.៩៩៦កន្លែង (៣)គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន២.៤៧២ កន្លែង និង គ្រូបង្រៀនថ្នាក់ពីរវេននិងថ្នាក់គ្នាគ្រប់កម្រិតចំនួន១៥.៦១៥កន្លែង
- បានផ្តល់ទិដ្ឋាការលើការប្រែប្រួលស្ថានភាពរដ្ឋបាលមន្ត្រីរាជការស៊ីវិលបានសរុបចំនួន៤៧.៤៩០នាក់/ ស្រ្តី១២.៣៧៥នាក់ ក្នុងនោះរួមមាន (១)ការផ្ទេរក្របខណ្ឌចំនួន៧១៧នាក់/ស្រ្តី១៤៦នាក់ (២) តែងតាំងចំនួន១.៦២៦នាក់/ស្រ្តី៤៦៨នាក់ (៣)តាំងសិបចំនួន១.២៩៣នាក់/ស្រ្តី៧៥នាក់ (៤) ចូលនិវត្តន៍តាមកាលកំណត់ចំនួន២.២២៩/ស្រ្តី៩៤០នាក់ (៥)ចូលនិវត្តន៍មុនកាលកំណត់ចំនួន ៩៥នាក់/ស្រ្តី៤៤នាក់ (៦)លុបឈ្មោះចំនួន៦នាក់ (៧)ដំឡើងថ្នាក់/ឋានន្តរស័ក្តិប្រចាំឆ្នាំ ចំនួន ៤១.៤៤៤/ស្រ្តី១០.៦៩២នាក់ (៨)រៀបរៀងវត្សមូលដ្ឋានចំនួន៦នាក់/ស្រ្តី៣នាក់ (៩)រៀបប្រាក់ បំណាច់មុខងារចំនួន៧៤នាក់/ស្រ្តី៧នាក់
- បានដំឡើងបៀវត្សអប្បបរមាជូនមន្ត្រី (១)វិស័យរដ្ឋបាល ចំនួន១.១០០.១០០រៀល (២)វិស័យ អប់រំ ចំនួន១.២០០.១០០រៀល (៣)វិស័យសុខាភិបាល ចំនួន១.២០០.១០០រៀល (៤) នគរបាលជាតិ ចំនួន១.១៨៤.៥៧៧រៀល (៥)យោធិន ចំនួន១.១១៤.៣៧៧រៀល (៦)មន្ត្រី ជាប់កិច្ចសន្យា ចំនួន៦៥០.០០០រៀល (៧)សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន១.១៣៥.០០០ រៀល (៨)សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៩១០.០០០រៀល (៩)សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ចំនួន៧៤០.០០០រៀល (១០)សមាជិកភូមិ ចំនួន២៥០.០០០រៀល
- បានធ្វើការវាយតម្លៃនិងផ្តល់រង្វាន់ជូនអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំចំនួន១០អង្គភាព និងវិស័យសុខាភិបាលចំនួន៣០អង្គភាព ដោយអង្គភាពជ័យលាភីបានទទួលថវិកាចាប់ពីសែសិប លានរៀល ដល់ ពីររយលានរៀល
- បានចុះធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ និង រកឃើញករណីបើកបៀវត្សលើស និង ចាត់ វិធានការឱ្យបង្វែរថវិកាចូលក្នុងរតនាគារវិញ ចំនួន៧.១៩៨.១៣៥.៥១៤រៀល
- សាលាក្រុមប្រឹក្សារដ្ឋបាល បានធ្វើការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការដែលមានរយៈពេល ៩ខែ និងការបណ្តុះបណ្តាលវគ្គខ្លីៗ សរុបចំនួន២.៧៤១នាក់ (ស្រ្តី៩៤៦នាក់ ស្មើនឹង៣៤.៥១%)។

ជាមួយគ្នានេះដែរ សន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ នឹងបន្តជជែកពិភាក្សាស្វែងរកធាតុចូលបន្ថែម លើប្រធានបទចំនួន០៤ រួមមាន (១)កំណែទម្រង់រដ្ឋបាលសាធារណៈ (២)ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ មុខងារសាធារណៈ (៣)ការពង្រឹងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងកែលម្អរបៀបរបបគ្រប់គ្រង និងចាត់ចែងការងារ និង (៤)ការគាំទ្រ និង សម្របសម្រួលកិច្ចការទូទៅ របស់ក្រសួង និង មន្ទីរ ក្នុងក្របខណ្ឌ ក្រសួងមុខងារសាធារណៈ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មានតាមការគួរ។

ថ្ងៃចន្ទ ១០កើត ខែមាយ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០

